

★ សេចក្តីអះអាងដែលទ្រទ្រង់សេចក្តីស្នើ 63 ★

សេចក្តីស្នើលេខ 63 នឹងរក្សាសហរដ្ឋអាមេរិកឲ្យមានសុវត្ថិភាពតាមរយៈការកាត់បន្ថយអំពើហិង្សាដោយកាំភ្លើង

ប៉ូលីសក្នុងទីក្រុង Dallas កំពុងធ្វើការងាររបស់ពួកគេ . . . ក្លឹបត្រីមួយនៅក្នុងទីក្រុង Orlando . . . ពិធីជប់លៀងវិស្វកម្មនៅការិយាល័យមួយក្នុងទីក្រុង San Bernardino . . . ព្រះរាជអាជ្ញាក្នុងទីក្រុង Charleston . . . រោងកុនមួយក្នុងទីក្រុង Aurora . . . សាលាបឋមសិក្សាមួយក្នុងទីក្រុង Newtown . . .

អ្វីបន្ទាប់ពីនេះ ? តើមានមនុស្សប៉ុន្មាននាក់ទៀតដែលត្រូវស្លាប់ដោយសារអំពើហិង្សាដោយកាំភ្លើង មុនពេលយើងចាត់វិធានការតឹងរឹងដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងឡាយ ?

ពលរដ្ឋអាមេរិកជាង 300 នាក់ត្រូវបានគេបាញ់ក្នុងមួយថ្ងៃៗ ក្នុងនោះ ជាង 80 នាក់បានស្លាប់ ។ ពលរដ្ឋអាមេរិកជាង 1 លាននាក់ត្រូវបានសម្លាប់ ឬប្រសព្វនឹងដោយសារកាំភ្លើងចាប់ពីឆ្នាំ 2004-2014 ។

ល្មមគ្រប់គ្រាន់ហើយ !

វាដល់ពេលដែលត្រូវចាត់វិធានការរក្សាកាំភ្លើង និងគ្រាប់រំសេវឲ្យផុតពីដៃមនុស្សអាក្រក់ហើយ ។

សេចក្តីស្នើលេខ 63 ដែលហៅថាច្បាប់ស្តីពីសុវត្ថិភាពសម្រាប់ទាំងអស់គ្នា នឹងជួយសង្គ្រោះជីវិត ដោយបិទចន្លោះខ្វះខាតនានា ដើម្បីទប់ស្កាត់ឧក្រិដ្ឋជនប្រកបដោយគ្រោះថ្នាក់ អ្នករំលោភបំពានក្នុងស្រុក និងអ្នកមានជំងឺផ្លូវចិត្តធ្ងន់គ្រោះថ្នាក់ មិនឱ្យទទួលបាន និងប្រើប្រាស់អាវុធដែលបង្កឲ្យមនុស្សស្លាប់ ។

សេចក្តីស្នើលេខ 63 នឹង ៖

- លុបបំបាត់ចោលកាំភ្លើងខុសច្បាប់ពីសហគមន៍ទាំងឡាយរបស់យើងតាមរយៈការធានាថា ឧក្រិដ្ឋជនប្រកបដោយគ្រោះថ្នាក់ និងអ្នករំលោភបំពានក្នុងស្រុក លក់ ឬផ្ទេរកាំភ្លើងរបស់ពួកគេ បន្ទាប់ពីពួកគេត្រូវបានផ្ដន្ទាទោស ។
- តម្រូវឲ្យអាជីវកម្មណាមួយដែលលក់គ្រាប់រំសេវវាយការណ៍ ប្រសិនបើគ្រាប់រំសេវរបស់ពួកគេបាត់ ឬត្រូវបានគេលួច ។
- តម្រូវឲ្យពលរដ្ឋជូនដំណឹងទៅកាន់ទីភ្នាក់ងារអនុវត្តច្បាប់ ប្រសិនបើកាំភ្លើងរបស់ពួកគេបាត់ ឬត្រូវបានគេលួច មុនពេលអាវុធទាំងនេះធ្លាក់ទៅដល់ដៃក្រុមមនុស្សអាក្រក់ ។
- ធានាថា អ្នកដែលត្រូវបានផ្ដន្ទាទោសពីបទលួចកាំភ្លើង មិនមានសិទ្ធិកាន់កាប់កាំភ្លើងឡើយ ។
- ពង្រឹងប្រព័ន្ធត្រួតពិនិត្យប្រតិបត្តិការ ហើយធានាថា ទីភ្នាក់ងារអនុវត្តច្បាប់រដ្ឋ California ចែករំលែកទិន្នន័យអំពីមនុស្សដែលគ្រោះថ្នាក់ជាមួយទីភ្នាក់ងារ FBI ។

សេចក្តីស្នើលេខ 63 រក្សាកាំភ្លើង និងគ្រាប់រំសេវឲ្យនៅឆ្ងាយពីដៃក្រុមមនុស្សអាក្រក់ ខណៈការពារសិទ្ធិរបស់ពលរដ្ឋ California ដែលគោរពច្បាប់ក្នុងការកាន់កាប់កាំភ្លើងសម្រាប់ការការពារខ្លួន ការបោញ និងសកម្មភាពកំសាន្ត ។

បច្ចុប្បន្ន ឧក្រិដ្ឋជនរាប់មិននាក់នៅតែកាន់កាប់អាវុធខុសច្បាប់ ពីព្រោះយើងមិនបានធានាថា អ្នកដែលត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋកម្មដោយប្រើប្រាស់អំពើហិង្សា ពិតជាបានបង់ចោលកាំភ្លើងរបស់ពួកគេបន្ទាប់ពីការផ្ដន្ទាទោស ។ ក្រសួងយុត្តិធម៌ បានកំណត់មុខសញ្ញាឧក្រិដ្ឋជន និងមនុស្សប្រកបដោយគ្រោះថ្នាក់ផ្សេងទៀតចំនួនជាង 17,000 ដោយកាន់កាប់កាំភ្លើងចំនួនជាង 34,000 ដើម រួមទាំងអាវុធជាមួយប្រហារចំនួនជាង 1,400 ដើម ។

ការអនុម័តសេចក្តីស្នើលេខ 63 នឹងបង្ហាញពីការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រ និងមិនធ្លាប់មានមួយសម្រាប់សុវត្ថិភាពកាំភ្លើង ។

បណ្តាមេដឹកនាំនៅទូទាំងរដ្ឋ CALIFORNIA គាំទ្រ សេចក្តីស្នើលេខ 63 រួមមាន ៖

- លោក Gavin Newsom អភិបាលរដ្ឋឋានៈអនុសេនីយ៍ទោ
- លោកស្រី Dianne Feinstein សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក • មជ្ឈមណ្ឌលច្បាប់ដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង
- គណបក្សប្រជាធិបតេយ្យរដ្ឋ California
- លោក Alex Padilla រដ្ឋលេខាធិការនៃរដ្ឋ California
- លោកស្រី Toni Atkins អ្នកនាំពាក្យសភាដែលចូលនិវត្តន៍
- លោក John Pérez អ្នកនាំពាក្យសភាដែលចូលនិវត្តន៍
- លោកស្រី Vicki Hennessy នគរបាលនៅទីក្រុង San Francisco
- លោក Ken James អតីតមេប៉ូលីសនៅទីក្រុង Emeryville
- សហជីព SEIU
- សម្ព័ន្ធអ្នកបោះឆ្នោតស្តីពីរដ្ឋ California
- អ្នកប្រជាធិបតេយ្យវ័យក្មេងរដ្ឋ California
- សហព័ន្ធគ្រូបប្រឆាំងរដ្ឋ California
- គណៈកម្មការអប់រំទីក្រុង San Francisco
- អង្គការសមភាពរដ្ឋ California
- អង្គការយុទ្ធនាការអង់អាច
- មហាវិទ្យាល័យវេជ្ជបណ្ឌិតអាមេរិករដ្ឋ California
- មហាវិទ្យាល័យវេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់អាមេរិករដ្ឋ California
- សមាគមសុខភាពសាធារណៈរដ្ឋ California ភាគខាងត្បូង
- អង្គការយុវបុព្វជិត និងគ្រហស្ថដើម្បីយុត្តិធម៌សេដ្ឋកិច្ច
- សម្ព័ន្ធប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង
- គ្រូប្រដៅសាសនាដ៏ប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង
- អង្គការយុវជនរដ្ឋដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង
- អង្គការបញ្ឈប់អំពើហិង្សាដោយកាំភ្លើងខ្លី
- អង្គការបញ្ឈប់ការបាញ់ប្រហារ
- អង្គការស្រ្តីប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង
- អង្គការយុវជនមានជីវិត!

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.SafetyforAll.com ។

GAVIN NEWSOM, អភិបាលរដ្ឋ California ឋានៈអនុសេនីយ៍

DIANNE FEINSTEIN, សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក

ROBYN THOMAS, នាយកប្រតិបត្តិ

មជ្ឈមណ្ឌលច្បាប់ដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង

★ ការបដិសេធទៅនឹងសេចក្តីអះអាងដែលទ្រទ្រង់សេចក្តីស្នើ 63 ★

ពួកគេវាវាវាមិនគោរពច្បាប់នោះទេ!

លោក Gavin Newsom បដិសេធទទួលស្គាល់ថា ការវាយប្រហារនៅទីក្រុង Orlando និងទីក្រុង San Bernardino គឺជាឡើងរបស់ ISIS ដែលត្រូវបានជំរុញដោយអ៊ីស្លាមផ្តួលនិយម ។ វាគឺជាមនោគមវិជ្ជាដូចគ្នាដែលបានលើកទឹកចិត្តឲ្យមានការវាយប្រហារគេវាវាវានៅថ្ងៃទី ខែកញ្ញា (9/11) ដែលបានសម្លាប់មនុស្សស្លូតត្រង់ចំនួន 2,996 នាក់ ។

ការកេងប្រវ័ញ្ចពីការវាយប្រហាររបស់ក្រុមគេវាវាវាដើម្បីជំរុញច្បាប់ទូទៅ ដែលបិទពាល់ដល់សុវត្ថិភាពពលរដ្ឋរបស់អ្នកដែលគោរពច្បាប់នោះ គឺជាជឿនមិនត្រឹមត្រូវ ខុសឆ្គង និងបង្កគ្រោះថ្នាក់ ។

គ្មានច្បាប់ដែលត្រូវបានស្នើឡើងណាមួយ នឹងអាចរារាំងការវាយប្រហាររបស់គេវាវាវានោះទេ ។ ការពិតគឺថាគេវាវាវាជាសិទ្ធិកាលអាចស្វែងរកមធ្យោបាយនានាដើម្បីបង្កការបំផ្លិចបំផ្លាញ បំផ្ទុះយន្តហោះនៅថ្ងៃទី ខែកញ្ញា (9/11) បំផ្ទុះគ្រាប់បែកកែវច្នៃនៅទីក្រុង Boston ឬការវាយប្រហារដោយថ្នាំឆ្កែនៅទីក្រុង Nice ប្រទេសបារាំង ។ ក្រុមគេវាវាវា និងឧក្រិដ្ឋជនទទួលបានអាវុធនានាពីទីផ្សារងងឹត ផលិតអាវុធទាំងនោះ ឬលួចពីពលរដ្ឋដែលគោរពច្បាប់ ។

មនុស្សរាប់គ្នាយល់ស្របថា ការទប់ស្កាត់អាវុធពីការធ្លាក់ចូលទៅក្នុងដៃក្រុមមនុស្សអាក្រក់ គឺជាជឿនសំខាន់ ។ យើងទាំងអស់គ្នាចែករំលែកក្តីបារម្ភអំពីនិន្នាការគេវាវាវា និងជ្រុលនិយមនិយកម្មដែលកំពុងតែកើនឡើង។

ប៉ុន្តែសេចក្តីស្នើលេខ 63 មិនមែនជាចម្លើយតបនោះទេ ។

ការចំណាយប្រាក់រាប់កោដិដុល្លាររបស់អ្នកបង់ពន្ធផ្សាងរាល់ឆ្នាំទៅលើបញ្ជីដែលគ្មានប្រយោជន៍របស់មនុស្ស

រាល់គ្នាដែលទិញ និងលក់គ្រាប់រំសេវ បង្កឲ្យមានជនសំខាន់ៗ និងការផ្តោតការយកចិត្តទុកដាក់ចេញឆ្ងាយពីកិច្ចប្រឹងប្រែងប្រឆាំងអំពើហិង្សាប្រកបដោយប្រសិទ្ធភាព ដោយបន្សល់ទុកឲ្យសាធារណៈជនកាន់តែមានភាពងាយរងគ្រោះពីការវាយប្រហារ និងមិនសូវមានសុវត្ថិភាព ។

នោះហើយគឺជាហេតុផលដែលទីភ្នាក់ងារអនុវត្តច្បាប់ដ៏ទាស់យ៉ាងខ្លាំងទៅនឹងសេចក្តីស្នើលេខ 63 ។ ផលប្រយោជន៍សាធារណៈនឹងត្រូវបានផ្តល់ជូនកាន់តែប្រសើរ ប្រសិនបើធនធានទាំងនេះត្រូវបានប្រើប្រាស់ដើម្បីអប់រំពលរដ្ឋ California កាន់តែច្រើនអំពីដៃពួកគេអាចធ្វើដើម្បីការពារគ្រួសារ និងសហគមន៍របស់ពួកគេពីការវាយប្រហាររបស់ពួកគេវាវាវា ឬដើម្បីបណ្តុះបណ្តាលបន្ថែមដល់ទីភ្នាក់ងារអនុវត្តច្បាប់ដើម្បីធ្វើកិច្ចការនេះ ។

ចូរបញ្ឈប់ការរំលោភបំពានដ៏គ្រោះថ្នាក់ទៅលើធនធានសាធារណៈ ។

សូមបោះឆ្នោតជំទាស់សេចក្តីស្នើលេខ 63!

ALON STIVI, ប្រធាន

Direct Measures International, Inc.

WILLIAM "BILLY" BIRDZELL, គ្រូបង្រៀនផ្នែកបញ្ហាប្រតិបត្តិការពិសេសសហរដ្ឋអាមេរិកប្រឆាំងនឹងគេវាវាវា

RICHARD GRENNELL, អ្នកនាំពាក្យរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិដែលបម្រើការងារជាយូរមកហើយ

★ សេចក្តីអះអាងដែលប្រឆាំងសេចក្តីស្នើ 63 ★

សេចក្តីស្នើលេខ 63 ត្រូវបានដំឡើងយ៉ាងខ្លាំងដោយសហគមន៍ទីភ្នាក់ងារអនុវត្តច្បាប់ និងក្រុមអង្គការសិទ្ធិមនុស្ស ពីព្រោះវានឹងដាក់បន្ទុកលើពលរដ្ឋដែលគោរពច្បាប់ដោយគ្មានការទប់ស្កាត់ក្រុមឧក្រិដ្ឋជន ហិង្សា និងក្រុមអាវុធករ ពីការទទួលបានអាវុធ និងគ្រាប់បែក។

សមាគមនគរបាលរដ្ឋ California សមាគមកូលុយមេដាម៉ែណូលនៃខោនធី Los Angeles, សមាគមមន្ត្រីសន្តិភាពកែប្រែរដ្ឋ California សមាគមអ្នកគ្រប់គ្រងល្បែង និងមច្ឆាជាតិរដ្ឋ California សមាគមមន្ត្រីសន្តិភាពបម្រុង California និងទីភ្នាក់ងារអនុវត្តច្បាប់ និងក្រុមអង្គការសង្គមស៊ីវិលជាច្រើនផ្សេងទៀត ដែលតំណាងឲ្យអ្នកមានវិជ្ជាជីវៈផ្នែកសុវត្ថិភាពសាធារណៈរាប់ម៉ឺននាក់នៅទូទាំងរដ្ឋ California បានរួមគ្នាប្រឆាំងទៅនឹងសេចក្តីស្នើដែលគ្មានប្រសិទ្ធភាព បង្កើតឲ្យមានបន្ទុក និងចំណាយច្រើននេះ។

សេចក្តីស្នើលេខ 63 នឹងបង្កើនធនធានកម្របស់ទីភ្នាក់ងារអនុវត្តច្បាប់ ឲ្យចេញឆ្ងាយពីទីភ្នាក់ងារអនុវត្តច្បាប់ថ្នាក់មូលដ្ឋាន និងដាក់បន្ទុកយ៉ាងខ្លាំងដល់ប្រព័ន្ធតុលាការដែលមានបញ្ហាខ្លាំងច្រើនស្រាប់ទៅហើយនោះ ជាមួយនឹងការអនុវត្តច្បាប់ដែលខ្វះខាតដែលនឹងប្រែក្លាយពេលវេលាជាមធ្យម និងស្វិតស្វាញទៅជាក្រុមឧក្រិដ្ឋជន។ ជាការពិត ទីក្រុង New York នាពេលថ្មីៗនេះបានបោះបង់ចោលការអនុវត្តសេចក្តីស្នើប្រហាក់ប្រហែលគ្នាមួយរបស់ខ្លួន បន្ទាប់ពីសេចក្តីស្នើនោះត្រូវបានអនុម័ត ដោយរកឃើញថា វាមិនអាចទៅរួចក្នុងការអនុវត្ត និងរក្សាសេចក្តីស្នើនោះឲ្យមានប្រសិទ្ធភាព។

ការធ្វើអ្វីដែលពិតជាធំលើការដើម្បីរក្សាសុវត្ថិភាពសាធារណៈ គឺជាចំណុចទីភាពខ្ពស់បំផុតរបស់ក្រុមអ្នកមានវិជ្ជាជីវៈនៃទីភ្នាក់ងារអនុវត្តច្បាប់ ដែលបានលះបង់ជីវិតរបស់ពួកគេដើម្បីការពារពលរដ្ឋ California។ តែជាសំណងអាក្រក់ សេចក្តីស្នើលេខ 63 នឹងមិនធ្វើឲ្យអ្នកណាម្នាក់កាន់តែមានសុវត្ថិភាពនោះឡើយ។ ជួយមកវិញ តាមរយៈការបង្កើនធនធាននានាឲ្យចេញឆ្ងាយពីធនធានការទាំងឡាយដែលមានប្រសិទ្ធភាពពិតប្រាកដក្នុងការទប់ស្កាត់ក្រុមឧក្រិដ្ឋជនពីការទិញ កាំភ្លើង និងគ្រាប់បែក សេចក្តីស្នើនេះនឹងធ្វើឲ្យយើងទាំងអស់គ្នាកាន់តែគ្មានសុវត្ថិភាព។ ធនធានសាធារណៈដ៏មហិមាដែលសេចក្តីស្នើលេខ 63 នឹងធ្វើឲ្យខ្វះខាត គួរត្រូវបានប្រើប្រាស់ដើម្បីជួយមន្ត្រីឲ្យបានច្រើន និងដើម្បីកំណត់ទិសដៅ លើបង្កើត និងចោទប្រកាន់ទោសដល់បុគ្គលដែលបង្កគ្រោះថ្នាក់ និងក្រុមអាវុធករ។ បន្ទាប់ពីវិភាគយ៉ាងល្អិតល្អន់លើកាសាទៅក្នុងសេចក្តីស្នើលេខ 63 សហគមន៍ទីភ្នាក់ងារអនុវត្តច្បាប់ បានរកឃើញបញ្ហាជាច្រើននៅក្នុងសេចក្តីលម្អិតនានា។ ដោយសារការដាក់កម្រិតយ៉ាងតឹងរ៉ឹងលើលទ្ធភាព

របស់អង្គនីតិបញ្ញត្តិក្នុងការធ្វើសោធនកម្មសេចក្តីស្នើ ដែលអនុម័តដោយអ្នកបោះឆ្នោត ភាគច្រើននៃបញ្ហាទាំងនេះនឹងមានការលំបាក ឬមិនអាចកែសម្រួលបានសម្រាប់អង្គនីតិបញ្ញត្តិ ប្រសិនបើសេចក្តីស្នើលេខ 63 ត្រូវបានអនុម័ត ដែលបង្កឲ្យរដ្ឋ California ទទួលបានបន្ទុក និងការចំណាយទៅលើសេចក្តីស្នើដែលមានចន្លោះខ្វះខាតនេះជាយូរមកហើយ។

តាមរយៈមិនឆ្លងកាត់អង្គនីតិបញ្ញត្តិ គំនិតផ្តួចផ្តើមនេះដាក់កម្រិតអ្នកវិជ្ជាជីវៈផ្នែកសុវត្ថិភាពសាធារណៈក្នុងការបង្កើតច្បាប់នាពេលអនាគតដែលនឹងលើកកម្ពស់សុវត្ថិភាពសាធារណៈពិតប្រាកដ។ អ្នកបង់ពន្ធនៅរដ្ឋ California មិនគួរខ្វះខាតប្រាក់រាប់រយលានដុល្លាររបស់ពួកគេទៅលើច្បាប់ដែលគ្មានប្រសិទ្ធភាព និងគ្មានតម្លៃចំពោះទីភ្នាក់ងារអនុវត្តច្បាប់ ហើយនឹងប៉ះពាល់ដល់សុវត្ថិភាពសាធារណៈតាមរយៈការបង្កើនធនធាននានាឲ្យចេញឆ្ងាយពីសកម្មភាពរបស់ទីភ្នាក់ងារអនុវត្តច្បាប់ដែលមានសារៈសំខាន់ចំពោះសុវត្ថិភាពសាធារណៈនោះទេ។

សូមចូលទៅ WWW.WHERESMYAMMO.COM សម្រាប់ព័ត៌មានបន្ថែម។
សូមបោះឆ្នោតដំឡើងលើសេចក្តីស្នើលេខ 63។

DONNY YOUNGBLOOD, ប្រធាន
សមាគមនគរបាលរដ្ឋ California
KEVIN BERNZOTT, ប្រធានមន្ត្រីបតិបត្តិ
សមាគមមន្ត្រីសន្តិភាពបម្រុងរដ្ឋ California
TIFFANY CHEUVRONT, មន្ត្រី
សម្ព័ន្ធការដើម្បីសេរីភាពពលរដ្ឋ

63

★ ការបដិសេធទៅនឹងសេចក្តីអះអាងដែលប្រឆាំងសេចក្តីស្នើ 63 ★

ក្នុងនាមជាមន្ត្រីរបស់ទីភ្នាក់ងារអនុវត្តច្បាប់ និងសុវត្ថិភាពសាធារណៈ យើងមិនភ្ញាក់ផ្អើលនោះទេដែលក្រុមនានាដូចជា NRA និងក្រុមចំណុះរបស់ក្រុមនេះប្រឆាំងទៅនឹងសេចក្តីស្នើលេខ 63។ ចូរកុំបង្កើតឲ្យមានតំហុស។ "សម្ព័ន្ធភាពដើម្បីសេរីភាពពលរដ្ឋ" ពិតជាត្រូវបានយល់ច្រឡំដោយរបស់ NRA។ ការបញ្ចុះបញ្ចូលឲ្យមានការប្រើប្រាស់កាំភ្លើងជាញឹកញាប់អះអាងថា យើងគួរផ្ដោតការយកចិត្តទុកដាក់លើការអនុវត្តច្បាប់ស្តីពីកាំភ្លើងជាធរមាន ហើយនោះគឺពិតជាអ្វីដែលគំនិតផ្តួចផ្តើមនេះធ្វើ ពោលគឺសេចក្តីស្នើលេខ 63 លុបបំបាត់ចន្លោះខ្វះខាត និងជួយអនុវត្តច្បាប់ធរមាន ដើម្បីរក្សា កាំភ្លើង និងគ្រាប់បែកឲ្យងាកចេញឆ្ងាយពីដៃរបស់ក្រុមនុស្សអាក្រក់។

ឧទាហរណ៍ សេចក្តីស្នើលេខ 63 ធានាថាទណ្ឌិតដែលត្រូវបានហាមឃាត់មិនឲ្យកាន់កាប់អាវុធ គោរពច្បាប់ និងបោះបង់ចោលអាវុធរបស់ពួកគេ។ អ្នកមានវិជ្ជាជីវៈនៃទីភ្នាក់ងារអនុវត្តច្បាប់ទាំងឡាយ បានរកឃើញថា ឧក្រិដ្ឋជន និងមនុស្សដែលបង្កគ្រោះថ្នាក់ បច្ចុប្បន្នកាន់កាប់កាំភ្លើងរាប់ពាន់ដើមដោយខុសច្បាប់ដូច្នេះការលុបបំបាត់ចន្លោះខ្វះខាតទាំងនេះនឹងជួយជីវិតជាច្រើន។

សេចក្តីស្នើលេខ 63 ក៏ត្រូវឲ្យមានការវាយការណ៍ពីអ្នកដែលបានបាត់ និងត្រូវគេលួចផងដែរ ដើម្បីជួយដល់ប្រសិទ្ធភាពការលុបបំបាត់ការផ្សព្វផ្សាយកាំភ្លើង និងកំណត់ទីតាំងលាក់អាវុធខុសច្បាប់ទាំងនោះ។ សេចក្តីស្នើលេខ 63 នឹងជួយបំប្លែងឲ្យកម្រិតកាំភ្លើងដែលត្រូវបានគេលួចមកវិញមុនពេលកាំភ្លើងទាំងនោះត្រូវបានប្រើប្រាស់ក្នុងឧក្រិដ្ឋកម្មនានា ហើយប្រគល់កាំភ្លើងទាំងនោះជូនម្ចាស់ដើមស្របច្បាប់វិញ។

សេចក្តីស្នើលេខ 63 ក៏ លើកកម្ពស់ប្រព័ន្ធត្រួតពិនិត្យប្រតិសាវការផងដែរ ដើម្បីឲ្យទីភ្នាក់ងារអនុវត្តច្បាប់អាចទប់ស្កាត់មនុស្ស (ដូចជា ពួកឧក្រិដ្ឋជនប្រើប្រាស់អំពើហិង្សា) ដែលត្រូវបានហាមពីការកាន់កាប់អាវុធ

មិនឱ្យទិញកាំភ្លើង និងគ្រាប់បែកនានា។
ហើយសេចក្តីស្នើលេខ 63 បញ្ជាក់បន្ថែមអំពីច្បាប់ជាធរមាន ដើម្បីឲ្យអំពើលួចយកកាំភ្លើងណាមួយក្លាយជាអំពើឧក្រិដ្ឋកម្ម ដោយធានាថា អ្នកដែលលួចកាំភ្លើងមិនអាចកាន់កាប់កាំភ្លើងបានទេ។ នោះគឺជាកំណែទម្រង់ប្រកបដោយសុភវិនិច្ឆ័យមួយទៀត ដើម្បីជួយសង្គ្រោះជីវិត ដែល គាំទ្រយ៉ាងខ្លាំងដោយអ្នកមានវិជ្ជាជីវៈនៃទីភ្នាក់ងារអនុវត្តច្បាប់ទាំងឡាយ។

សេចក្តីស្នើលេខ 63 នឹងលុបបំបាត់ចន្លោះខ្វះខាតនៅក្នុងច្បាប់ជាធរមានទាំងឡាយរបស់យើង ហើយទប់ស្កាត់ឧក្រិដ្ឋជនប្រកបដោយគ្រោះថ្នាក់ អ្នករំលោភបំពានក្នុងស្រុក និងអ្នកមានជំងឺផ្លូវចិត្តដ៏គ្រោះថ្នាក់ពីការទទួលបាន និងប្រើប្រាស់អាវុធដែលបង្កឲ្យមនុស្សស្លាប់។

NANCY O'MALLEY, មេធាវីមណ្ឌល
Alameda ខោនធី
JEFF ROSEN, មេធាវីមណ្ឌល
Santa Clara ខោនធី
VICKI HENNESSY, នគរបាល
San Francisco